

# ឧទាហរណ៍នៃការចំណាយវេជ្ជសាស្ត្រ

ខាងក្រោមជាប្រភេទនៃការចំណាយវេជ្ជសាស្ត្រដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីបំពេញតាមការចំណាយលើសរបស់អ្នក។

**សូមសម្គាល់៖** យើងអាចប្រើប្រាស់វិក្កយបត្រនេះបាន **តែបន្ទាប់ពី** Medicare Part A/B/D កម្មវិធីប្រាក់សន្សំ Medicare (MSP) ឬក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតបង់ចំណែករបស់ពួកគេប៉ុណ្ណោះ។

ប្រសិនបើអ្នកស្ថិតនៅក្នុងកម្មវិធីអ្នកទទួលបានប្រយោជន៍នៃកម្មវិធី Medicare ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ យើងមិនអាចប្រើប្រាស់វិក្កយបត្រដែលត្រូវបានរ៉ាប់រងដោយ Medicare Part A/B បាននោះឡើយ។

## ឧទាហរណ៍នៃការចំណាយវេជ្ជសាស្ត្រទូទៅបំផុត៖

1. ប្រសិនបើត្រូវបានចេញវេជ្ជបញ្ជាដោយអ្នកផ្តល់សេវាកម្មដែលមានអាជ្ញាប័ណ្ណ (ដោយមានភស្តុតាង) - ឱសថ និងគ្រឿងផ្គត់ផ្គង់មិនត្រូវការវេជ្ជបញ្ជា។ ប្រការនេះអាចនឹងរួមមាន៖
  - វិភាគមិន ថ្នាំសម្រាលការឈឺចាប់ និងឱសថបំប៉នសុខភាពប្រភេទរុក្ខជាតិ។
2. មន្ទីរពេទ្យ គ្លីនិកព្យាបាល ឬសេវាកម្មផ្សេងទៀត៖
  - ការថែទាំដោយវេជ្ជបណ្ឌិត ផ្នែកទន្តសាស្ត្រ ការថែទាំភ្នែក។
  - សេវាកម្មថែទាំនៅក្នុងផ្ទះដែលត្រូវបានអនុម័ត។
  - សេវាកម្មសុខភាពផ្លូវចិត្ត ឬការផ្តល់ប្រឹក្សា ឬការគ្រប់គ្រងករណីនៅតាមសហគមន៍។
3. ថ្លៃ ធ្វើដំណើរដឹកជញ្ជូន ដែលទាក់ទងនឹងការមកដល់ពិគ្រោះនឹងវេជ្ជបណ្ឌិត ការទៅយកឱសថត្រូវការវេជ្ជបញ្ជា ឬគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ៖
  - ការធ្វើដំណើរដែលត្រូវបានធ្វើឡើងនៅក្នុងយានជំនិះផ្ទាល់ខ្លួនរបស់អ្នក។
  - ថ្លៃចំណត ឬថ្លៃឈ្នួលប្រើប្រាស់ផ្លូវ សោហ៊ុយសម្រាប់កម្មវិធីចុះទូរសព្ទហៅសុំទៅដោយសារ (Dial a Lift) ឡានក្រុង សាឡាង តាក់ស៊ី ឬការជិះរួមគ្នា (Uber, Lyft ។ល។)
  - ថ្លៃស្នាក់នៅពេលនៅឆ្ងាយពីផ្ទះដើម្បីការព្យាបាលវេជ្ជសាស្ត្រ។
4. ការចំណាយលើសត្រូវប្រើសេវាកម្មដូចជាអាហារ និងការថែទាំដោយពេទ្យសត្វ។
5. សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដូចជាក្តាច់នួយដល់ការធ្វើចលនា រត្នដ៍នួយដល់ការស្តារសម្បទា ឧបករណ៍សរីរាង្គសិប្បនិម្មិត/ឧបករណ៍រណបន្តិច និងប្រព័ន្ធលើយកបរពេលអាសន្នតាមអេឡិចត្រូនិក (EERS)។
6. ការកែលម្អដែលចាំបាច់ជាលក្ខណៈវេជ្ជសាស្ត្រទៅលើផ្ទះសំបែងដើម្បីសម្របសម្រួលមនុស្សដែលពិការភ្នែក ឬមានពិការភាព។
7. ការចេញវិក្កយបត្រគិតថ្លៃនៅខាងក្រៅរដ្ឋសម្រាប់សេវាកម្មវេជ្ជសាស្ត្រដែលទទួលបាននៅក្រោមច្បាប់រដ្ឋដទៃទៀត។

សូមមើលទំព័របន្ទាប់សម្រាប់ការណែនាំបន្ថែមទៀត។

**ភស្តុតាងនៃការចំណាយវេជ្ជសាស្ត្ររបស់អ្នកត្រូវតែរួមបញ្ចូលនូវ៖**

1. មន្ទីរពេទ្យ វេជ្ជបណ្ឌិត ឬវិក្កយបត្រអ្នកផ្តល់សេវាថែទាំដទៃទៀត។ របាយការណ៍ត្រូវតែរួមបញ្ចូលនូវ អ្វីៗទាំងអស់ដូចខាងក្រោមនេះ៖

- ឈ្មោះអ្នកជំងឺ
- ទំព័រទាំងអស់ដែលត្រូវបានផ្ញើជាមួយរបាយការណ៍
- ព័ត៌មានទំនាក់ទំនងរបស់អ្នកផ្តល់សេវាកម្ម
- កាលបរិច្ឆេទនៃរបាយការណ៍នៅក្នុងរយៈពេលជាគោលបច្ចុប្បន្ន
- កាលបរិច្ឆេទនៃសេវាកម្ម និងថ្លៃសេវាសរុប និង/ឬថ្លៃនៃការថែទាំ
- ការបង់ទូទាត់ដែលធ្វើឡើងដោយភាគីទីបី (Medicare, MSP ឬក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត) និង
- សមតុល្យចុងក្រោយដែលជំពាក់ដោយអ្នកជំងឺ។

2. វេជ្ជបញ្ជា។ ភស្តុតាង ត្រូវតែរួមបញ្ចូលនូវ អ្វីៗទាំងអស់ដូចខាងក្រោមនេះ៖

- ឈ្មោះអ្នកជំងឺ ឈ្មោះឱសថស្ថាន
- ឈ្មោះឱសថ និងលេខវេជ្ជបញ្ជា
- ការបង់ទូទាត់ដោយភាគីទីបី (Medicare Part D ឬផ្សេងៗទៀត) និង
- សមតុល្យចុងក្រោយដែលជំពាក់ដោយអ្នកជំងឺ។

**ឧទាហរណ៍នៃរបៀបដែលអ្នកអាចបង្ហាញភស្តុតាង៖**

- បង្កាន់ដៃនៃការចុះឈ្មោះ និង បង្កាន់ដៃឱសថស្ថាន ឬ
- សេចក្តីសង្ខេបនៃវេជ្ជបញ្ជាដោយមានហត្ថលេខារបស់ឱសថការី ឬ
- សេចក្តីសង្ខេបនៃ Medicare Part D

3. ថ្លៃធ្វើដំណើរដឹកជញ្ជូនដោយមានកាលបរិច្ឆេទនៃការធ្វើដំណើរ៖

- កំណត់ត្រាចម្ងាយជាម៉ាយល៍ - សូមមើលតម្លៃនៃកំណត់ត្រាចម្ងាយជាម៉ាយល៍នៅលើទំព័របន្ទាប់។
- បង្កាន់ដៃសម្រាប់ថ្លៃឈ្នួល ឬសោហ៊ុយ ដូចជាការចត ថ្លៃឈ្នួលឡានក្រុង។ល។

